

سُورَةُ الْعَلَقِ

သို့မေးနဲ့ ၆၀

အာဇပ်-အာဇျာနံ

سُورَةُ الْعَلَقِ
សូរ៉េត្តិ ៩៦ អាល់-អុឡាក្ក

"អាល់-អុឡាក្ក" ប្រែថា "ដុំឈាមខន" មាន ១៩ អាយ៉ាស៊ូ ។

សូរ៉េត្តិទី ១ យោលតាមលេខរៀងដែលអល់ឡោះហ្គ័រដាក់ចុះមក ។ អល់ឡោះហ្គ័របានដាក់សូរ៉េត្តិ នេះចុះមកនៅឯម៉ាកកាស៊ូ ។

មគ្គផល - ប្រសិទ្ធភាព

ابْنُ بَابُوَيْهٍ: بِإِسْنَادِهِ، عَنْ سُلَيْمَانَ بْنِ خَالِدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «مَنْ قَرَأَ فِي يَوْمِهِ أَوْ لَيْلَتِهِ: «إِقْرَأْ بِاسْمِ رَبِّكَ» ثُمَّ مَاتَ فِي يَوْمِهِ أَوْ فِي لَيْلَتِهِ، مَاتَ شَهِيدًا، وَ بَعَثَهُ اللَّهُ شَهِيدًا، وَ أَحْيَاهُ شَهِيدًا، وَ كَانَ كَمَنْ ضَرَبَ بِسَيْفِهِ فِي سَبِيلِ اللَّهِ تَعَالَى مَعَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)» . (ثواب الأعمال الجزء: ١ صَفْحَةٌ : ١٢٤ ، البرهان في تفسير القرآن الجزء : ٥ صَفْحَةٌ : ٦٩٥ حديث ٩٩ / ١١٧٤٧)**

អ៊ុបនូ បាបាវ៉ៃហ្គ័រ [មានប្រសាសន៍]តាមបណ្តាញព័ត៌មានលោក តមកពី សូរ៉េត្តិម៉ាន ប៊ិន ខ័លិដូ តមកពី អាហ្វិ អុប៊ុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អ្នកណាសូត្រ [សូរ៉េត្តិ ៩១] ចូរអ្នកសូត្រ ក្នុងព្រះ នាមព្រះម្ចាស់អ្នក ពេលយប់ឬក្នុងពេលថ្ងៃហើយបានស្លាប់ក្នុងពេលថ្ងៃឬក្នុងពេលយប់ អ្នកនោះបាន ស្លាប់ជាទុក្ខរៈបុគ្គល អល់ឡោះហ្គ័រនឹងឲ្យអ្នកនោះរស់ឡើងវិញជាទុក្ខរៈបុគ្គល អ្នកនោះនឹងរស់ជា ទុក្ខរៈបុគ្គល ដូចអ្នកនោះបានកាន់ដារប្រយុទ្ធលើព្រះមាតាអល់ឡោះហ្គ័រនៅខាងវិស្វលុលឡោះហ្គ័រ ^{صلوات الله عليه وآله} ។" (124: 124) (ثواب الأعمال)

وَ مِنْ (خَوَاصِّ الْقُرْآنِ): رُوِيَ عَنِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)، أَنَّهُ قَالَ: «مَنْ قَرَأَ هَذِهِ السُّورَةَ، كَتَبَ اللَّهُ لَهُ مِنَ الْأَجْرِ كَمَثَلِ ثَوَابِ مَنْ قَرَأَ جُزْءَ الْمُفْصَلِ، وَ كَأَجْرِ مَنْ شَهِرَ سَيْفَهُ فِي سَبِيلِ اللَّهِ تَعَالَى، وَ مَنْ قَرَأَهَا وَ هُوَ رَاكِبٌ الْبَحْرِ سَلَّمَ اللَّهُ تَعَالَى مِنَ الْعَرَقِ» . (خَوَاصِّ الْقُرْآنِ ، البرهان في تفسير القرآن الجزء : ٥ صَفْحَةٌ : ٦٩٥ حديث ٩٩ / ١١٧٤٨)**

[សាត្រា]ខ័រ៉ាស្ត្រ អាល់-គូរអាន ចែងថាព្រះសាស្តា ^{صلوات الله عليه وآله}មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ៉េត្តិ នេះ អល់ឡោះហ្គ័រនឹងចារទុកឲ្យអ្នកនោះនូវរង្វាន់ដូចរង្វាន់របស់បុគ្គលដែលបានសូត្រ អាល់-មូហ្វាស្ត្រល់ មួយប៉ែក ដែរ (គឺសូរ៉េត្តិ ៤៧, ៥០, ១១០) និងដូចរង្វាន់របស់បុគ្គលដែលបានកាន់ដារប្រយុទ្ធលើ ព្រះមាតាអល់ឡោះហ្គ័រដែរ ។ អ្នកណាសូត្រសូរ៉េត្តិនេះក្នុងពេលដើរសមុទ្រ អល់ឡោះហ្គ័រនឹងថែ រក្សាអ្នកនោះ មិនឲ្យលិចលង់ទឹកទេ ។" (11748) (برهان في تفسير القرآن)

وَ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) : «مَنْ قَرَأَهَا عَلَى بَابِ مِحْرَنٍ، سَلَّمَهُ اللَّهُ تَعَالَى مِنْ كُلِّ آفَةٍ وَ سَارِقٍ إِلَى أَنْ يُخْرَجَ مَا فِيهِ مَالِكُهُ» . (البرهان في تفسير القرآن الجزء : ٥ صَفْحَةٌ : ٦٩٥ حديث ٩٩ / ١١٧٤٩)**

រស្មីលុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ្យវិទ្យា៖ ៩៦ នេះលើទ្វារឃ្លាំងអីវ៉ាន់ អល់ឡោះហ្ន៎ تَعَالَى នឹងថែរក្សាវាឲ្យផុតពីវិបត្តិនានានិងផុតពីការលួច លុះត្រាម្ចាស់ឃ្លាំងអីវ៉ាន់នោះយកអីវ៉ាន់នោះចេញពី នោះ ។" (تفسير البرهان ហ្គាឡឺស្ទ្រ 11749)

وَ قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «مَنْ قَرَأَهَا وَ هُوَ مُتَوَجِّهُ فِي سَفَرِهِ كُفِيَ شَرُّهُ، وَ مَنْ قَرَأَهَا وَ هُوَ رَاكِبٌ الْبَحْرِ سَلِمَ مِنْ أَلَمِهِ بِقُدْرَةِ اللَّهِ تَعَالَى». (خواص القرآن: ١٤ «نحوه». ، البرهان في تفسير القرآن أجزاء: ٥ : صَفْحَة ٦٩٥ : حَدِيث ٩٩ / ١١٧٥)**

អាល់-ស្ម័ឡិកូ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "អ្នកណាសូត្រសូរ្យវិទ្យា៖ ៩៦ នេះពេលអ្នកនោះដឹកនាំគេធ្វើដំណើរ វាជាការ គ្រប់គ្រាន់ណាស់ដើម្បីការពារទល់នឹងវិបត្តិនានា ។ អ្នកណាសូត្រសូរ្យវិទ្យា៖ ៩៦ នេះក្នុងពេលដើរសមុទ្រ អ្នក នោះនឹងមានសុវត្ថិភាពអាស្រ័យព្រះមហិទ្ធិឫទ្ធិអល់ឡោះហ្ន៎ تَعَالَى ។" (خواص القرآن: 14 «نحوه»)

فِي عُيُونِ الْأَخْبَارِ بِإِسْنَادِهِ إِلَى الْحُسَيْنِ بْنِ خَالِدٍ قَالَ: قَالَ الرِّضَا عَلَيْهِ السَّلَامُ: سَمِعْتُ أَبِي يُحَدِّثُ عَنْ أَبِيهِ عَلَيْهِ السَّلَامُ أَنَّ أَوَّلَ سُورَةٍ نَزَلَتْ «بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ * اقْرَأْ بِاسْمِ رَبِّكَ» وَ آخِرَ سُورَةٍ نَزَلَتْ «إِذَا جَاءَ نَصْرُ اللَّهِ». (تفسير نور الثقلين ج ٥ ص ٦٠٩)

នៅក្នុង[សាត្រា] អ៊ូយុន អាល់-អាគុំបារ យោលតាមបណ្តាញព័ត៌មានឡើងទៅដល់ អាល់-ហ្វ្លៃសន់ ប៊ិន ខ័លិដូ ដែលបានថ្លែងថា អាល់-រីដ្វី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "ខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ បានឮព្រះបិតា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ តំណាលតមក ពីព្រះបិតា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ថាសូរ្យវិទ្យា៖ ៩៦ ដំបូងបង្អស់ដែលត្រូវបើកឲ្យដឹងគឺ *ដោយនូវព្រះនាម* អល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ [សូរ្យវិទ្យា ៩៦] ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះម្ចាស់អ្នក ។ សូរ្យវិទ្យា៖ ៩៦ ដែលត្រូវបើកឲ្យដឹងក្រោយបង្អស់គឺ [សូរ្យវិទ្យា ១១០] កាលណា ជំនួយរបស់អល់ឡោះហ្ន៎មកដល់ ព្រមទាំងជ័យជំនះ ។" (تفسير نور الثقلين វគ្គ ៩៦ ហ្គាឡឺស្ទ្រ ៥)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

- ១. ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះម្ចាស់អ្នកដែលបាន បង្កើត
- ២. ព្រះអង្គបានបង្កើតមនុស្សពីដុំឈាមខន់ ។
- ៣. ចូរអ្នកសូត្រ ព្រះម្ចាស់អ្នកទ្រង់មហាមានព្រះ ព្រហ្មវិហារធម៌
- ៤. ព្រះដែលបានបង្ហាត់បង្រៀនដោយប៉ាកកា ។
- ៥. ព្រះអង្គបានបង្ហាត់បង្រៀនមនុស្ស នូវអ្វីដែលគេ មិនបានចេះដឹង ។

- ① اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ
- ② خَلَقَ الْإِنْسَانَ مِنْ عَلَقٍ
- ③ اقْرَأْ وَرَبُّكَ الْأَكْرَمُ
- ④ الَّذِي عَلَّمَ بِالْقَلَمِ
- ⑤ عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ

- ៦. ទេ មនុស្ស[គ្មានការអប់រំ]ហែបំពារបំពាន
- ៧. ព្រោះគេគិតថាខ្លួនគេមានគ្រប់គ្រាន់ (មិនត្រូវការអ្វីទេ) ។
- ៨. ការពិតនិរត្តន៍គឺឆ្ពោះទៅឯព្រះម្ចាស់អ្នក ។
- ៩. អ្នកបានឃើញទេ បុគ្គលដែលហាមឃាត់
- ១០. បារបម្រើម្នាក់ពេលគេធ្វើនមស្ការ ?
- ១១. អ្នកដឹងស្រាប់ហើយឬ ថាគេនៅលើមាត់ត្រឹមត្រូវឬទេ ?
- ១២. ឬគេបានណែនាំ ឲ្យចេះខ្លាចក្រែង [អស់ឡោះហ្ន៎] ?
- ១៣. អ្នកដឹងស្រាប់ហើយឬ ថាគេគេបដិសេធហើយគេចចេញឬទេ ?
- ១៤. គេមិនដឹងទេឬ ថាអស់ឡោះហ្ន៎ទ្រង់ទស្សនាការ ?
- ១៥. ទេ បើគេមិនឈប់ទេយើងនឹងច្បាមសក់បង្ហើយក្បាលគេ
- ១៦. គឺសក់បង្ហើយក្បាល [របស់បុគ្គល]កុហកភូតភរសាងបាប ។
- ១៧. ចូរឲ្យគេហៅបនពួកគេមកចុះ ។
- ១៨. យើងនឹងហៅយមបាល (ទេវតារក្សារក) ។
- ១៩. ទេ ចូរអ្នកកុំតាមគេ ។ ចូរអ្នកក្រាបប្រណិប័តន៍ [អស់ឡោះហ្ន៎] ចូរអ្នកខិតចូលជិត[អស់ឡោះហ្ន៎] ។

- كَلَّا إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنَّاظٍ ﴿٦﴾
- أَن رَّآهُ اسْتَكْبَرَ ﴿٧﴾
- إِنَّ إِلَىٰ رَبِّكَ أَلُّجَبِّي ﴿٨﴾
- أَرَأَيْتَ الَّذِي يَنْهَى ﴿٩﴾
- عَبْدًا إِذَا صَلَّى ﴿١٠﴾
- أَرَأَيْتَ إِنْ كَانَ عَلَىٰ الْهُدَىٰ ﴿١١﴾
- أَوْ أَمَرَ بِالتَّقْوَىٰ ﴿١٢﴾
- أَرَأَيْتَ إِنْ كَذَّبَ وَتَوَلَّىٰ ﴿١٣﴾
- أَلَمْ يَعْلَم بِأَنَّ اللَّهَ يَرَىٰ ﴿١٤﴾
- كَلَّا لَئِنْ لَمْ يَنْتَهِ لَنَسْفَعًا بِالنَّاصِيَةِ ﴿١٥﴾
- نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ ﴿١٦﴾
- فَلْيَدْعُ نَادِيَهُ ﴿١٧﴾
- سَدِّعُ الرَّبَّانِيَةَ ﴿١٨﴾
- كَلَّا لَا تُطِعْهُ وَاسْجُدْ وَاقْتَرِبْ ﴿١٩﴾

អធិប្បាយអយ៉ាស៊ុ ១-១៩

فَلَمَّا اسْتَكْمَلَ أَزْبَعِينَ سَنَةً [و] نَظَرَ اللَّهُ عَزَّ وَجَلَّ إِلَى قَلْبِهِ فَوَجَدَهُ أَفْضَلَ الْقُلُوبِ وَأَجَلَهَا، وَ أَطْوَعَهَا وَ أَحْشَعَهَا وَ أَحْضَعَهَا، أَدْنَىٰ لِأَبْوَابِ السَّمَاءِ فَفَتَحَتْ، وَ مُحَمَّدٌ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يَنْظُرُ إِلَيْهَا، وَ أَدْنَىٰ لِلْمَلَائِكَةِ فَنَزَلُوا وَ مُحَمَّدٌ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يَنْظُرُ إِلَيْهِمْ، وَ أَمَرَ بِالرَّحْمَةِ فَأَنْزَلَتْ عَلَيْهِ مِنْ لَدُنْ سَاقِ الْعَرْشِ إِلَى رَأْسِ مُحَمَّدٍ وَ عَمَرَتْهُ، وَ نَظَرَ إِلَى جَبْرِئِيلِ الرُّوحِ الْأَمِينِ الْمُطَوَّقِ بِالنُّورِ، طَاسِرِ الْمَلَائِكَةِ هَبَطَ إِلَيْهِ، وَ أَحَدٌ بِضَبْعِهِ وَ هَزَّةً وَ قَالَ: يَا مُحَمَّدُ اقْرَأْ. قَالَ: وَ مَا أَقْرَأُ؟

[អ៊ីម៉ា អាល់-ហ្គាសាន់ អាល់-អុស្ការី មានរច:ថា:] កាលព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ មានព្រះជន្មាយុគ្រប់សែសិបព្រះស្សា អស់ឡោះហ្ន៎ عَزَّ وَجَلَّ បានទតក្នុងចិត្តថ្លើមព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានឃើញថាចិត្តថ្លើមនោះពេញ

សូយុដ្ឋ - سجدة

ដោយសីលធម៌ខ្ពស់ជាចម្រើនចិត្តធ្វើមឯទៀត ដោយសេចក្តីរុងរឿង ដោយសេចក្តីគោរព ដោយអាការ
 ដាក់ខ្លួនរាបសា និងដោយអាការចុះចូល ។ អល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى បានអនុញ្ញាតឲ្យទ្វារមេឃបើកឡើង
 មូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى បានមើលទៅឯទ្វារមេឃនោះ ។ អល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى បានអនុញ្ញាតឲ្យទេវតាចុះមក មូហ្គាំម៉ាដ្ឋ
عَلِيٌّ وَآلِهِ وَصَلَّى បានឃើញទេវតាទាំងនោះ ។ អល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى បានបញ្ជាឲ្យព្រះមេត្តាធម៌ចុះមករកព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ពីជើង
 ព្រះរាជបល្ល័ង្ក មកលើព្រះសិរមូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى ស្រោចមកលើព្រះអង្គ عَلِيٌّ وَآលِهِ وَصَلَّى ។ ព្រះសាស្តា عَلِيٌّ وَآلِهِ وَصَلَّى មើលទៅ
 ឃ្លីបរអ៊ីល عَلِيٌّ وَآلِهِ وَصَلَّى ព្រះវិញ្ញាណជាទីទុកចិត្ត វណ្ណដោយរស្មី ព្រះទេវតាសង្ហាជាចម្រើនទេវតា ចុះមករកព្រះ
 អង្គ عَلِيٌّ وَآلِهِ وَصَلَّى ។ បន្ទាប់ពីបានចាប់កំភួនព្រះហត្ថព្រះសាស្តា عَلِيٌّ وَآلِهِ وَصَلَّى អង្រួន ឃ្លីបរអ៊ីល عَلِيٌّ وَآلِهِ وَصَلَّى មានវចនៈថា៖
 "មូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى អើយ! ចូរព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى សូត្រទៅ!" ព្រះសាស្តា عَلِيٌّ وَآلِهِ وَصَلَّى មានព្រះវចនៈថា៖ "ចង់ឲ្យទូលបង្គំ عَلِيٌّ وَآلِهِ وَصَلَّى
 សូត្រអ្វី?"

قَالَ: يَا مُحَمَّدُ « اِقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ * خَلَقَ الْإِنْسَانَ مِنْ عَلَقٍ » إِلَى قَوْلِهِ « مَا لَمْ يَعْلَمْ » ثُمَّ أَوْحَى [إِلَيْهِ] مَا أَوْحَى إِلَيْهِ رَبُّهُ عَزَّ وَ
 جَلَّ، ثُمَّ صَعِدَ إِلَى الْعُلُوِّ، وَ نَزَلَ مُحَمَّدٌ (صَلَّى اللهُ عَلَيْهِ وَ آلِهِ) مِنَ الْجَبَلِ وَ قَدْ غَشِيَهُ مِنْ تَعْظِيمِ جَلَالِ اللهِ، وَ وَرَدَ عَلَيْهِ مِنْ كَبِيرِ شَأْنِهِ مَا
 رَكِبَهُ بِهِ الْحَمَى وَ النَّافِضُ. يُقُولُ وَ قَدْ اسْتَدَّ عَلَيْهِ مَا يَخَافُهُ مِنْ تَكْذِيبِ فُرَيْشٍ فِي حَبْرِهِ، وَ نَسَبَتِهِمْ إِيَّاهُ إِلَى الْجُنُونِ، [وَ أَنَّهُ] يَغْتَرِبُهُ
 شَيْطَانٌ وَ كَانَ مِنْ أَوَّلِ أَمْرِهِ أَعْقَلَ خَلِيقَةِ اللهِ، وَ أَكْرَمُ بَرِيَاءَةٍ وَ أَنْبَعُ الْأَشْيَاءِ إِلَيْهِ الشَّيْطَانُ وَ أَفْعَالُ الْمُجَانِينِ وَ أَقْوَاهُمْ. (التفسير
 العسكري عليه السلام ج ١ ص ١٥٦)

ឃ្លីបរអ៊ីល عَلِيٌّ وَآلِهِ وَصَلَّى មានវចនៈថា៖ "មូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى អើយ! [៩៦:១] ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះម្ចាស់អ្នកដែល
 បានបង្កើត ។ [៩៦:២] ព្រះអង្គបានបង្កើតមនុស្សពីដុំឈាមខន់ ដល់ព្រះបន្ទូលអល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى [៩៦:៥]
 នូវអ្វីដែលគេមិនបានដឹង ។ បន្ទាប់មកឃ្លីបរអ៊ីល عَلِيٌّ وَآلِهِ وَصَلَّى បានប្រាប់មូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى ឲ្យដឹងនូវអ្វីដែលព្រះម្ចាស់
 ព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى បានបើកឲ្យដឹង ។ រួចហើយព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى បានឡើងទៅលើមេឃវិញ ។ មូហ្គាំម៉ាដ្ឋ عَلِيٌّ وَآلِهِ وَصَلَّى បាន
 ចុះមកពីលើភ្នំវិញ អារម្មណ៍អណ្តែតអណ្តូងព្រោះតែចុះចិត្តខ្លាចក្រែងអល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى ខ្លាំងបំផុត ។ មុខ
 តំណែងសំខាន់បំផុតត្រូវដាក់មកលើព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ។ ព្រះអង្គ عَلِيٌّ وَآលِهِ وَصَلَّى បានអម្បិលពីមុខតំណែងដ៏ធំធេងនេះ
 បណ្តាលឲ្យព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى គ្រុននិងតក់ស្លុត ។ ព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى បាននិយាយ កាន់តែភ័យខ្លាំងឡើងព្រោះខ្លាច
 ពួកគូរិយស្របដីសេចរឿងព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ចាត់ទុកព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ជាមនុស្សរិកលចរិត ថាព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى នៅក្រោម
 ឥទ្ធិពលរបស់ស្រែតូន لَعْنَةُ اللهِ ព្រោះកាលពីដំបូងព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ជាអភិជនខ្ពង់ខ្ពស់មួយរូបរបស់ពួកគេ គេបានទុក
 ព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ជាមនុស្សជាទីគោរព ព្រះអង្គ عَلِيٌّ وَآلِهِ وَصَلَّى ស្អប់ខ្ពើមស្រែតូន لَعْنَةُ اللهِ បំផុត ស្អប់ខ្ពើមទង្វើរបស់មនុស្សចម្លុត
 និងសម្តីរបស់ពួកគេ ។" (تفسير الإمام العسكري عليه السلام) ចំពោះ ៧៨)

علي بن إبراهيم، في معنى السورة، قوله: "اقْرَأْ بِاسْمِ رَبِّكَ"، قال: قال بسم الله الرحمن الرحيم "الَّذِي خَلَقَ خَلَقَ الْإِنْسَانَ مِنْ عَلَقٍ"،
 قال: من دم "اقْرَأْ وَ رَبُّكَ الَّذِي عَلَّمَ بِالْقَلَمِ" يعني علم الإنسان الكتابة التي تتم بها أمور الدنيا في مشارق الأرض و مغاربها. ثم
 قال: "كَلَّا إِنَّ الْإِنْسَانَ لَيْطَغَى أَنْ رَأَاهُ اسْتَعْنَى" قال: إن الإنسان إذا استغنى يكفر و يطغى و ينكر "إِنَّ إِلَى رَبِّكَ الرُّجْعَى".

អំពីនិយមរបស់សូរ្យោក្ខន្ធ អុលី ប៊ិន អ៊ីបរហ្វីម [មានប្រសាសន៍ថា] ព្រះបន្ទូលរបស់អល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى
 [៩៦:១] ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះម្ចាស់អ្នក អ៊ីម៉ា صَلَوَاتُ اللهِ عَلَيْهِ وَآلِهِ وَصَلَّى មានវចនៈថា៖ "ចូរសូត្រ ក្នុងព្រះនាម
 អល់ឡោះហ្ន៎ عَلِيٌّ وَآلِهِ وَصَلَّى ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ដែលបានបង្កើត ។ [៩៦:២]
 ព្រះអង្គបានបង្កើតមនុស្សពីដុំឈាមខន់ ព្រះអង្គ صَلَوَاتُ اللهِ عَلَيْهِ وَآلِهِ وَصَلَّى មានវចនៈថា៖ "មកពីឈាម ។" [៩៦:៣] ចូរអ្នក

សូត្រ ព្រះម្ចាស់អ្នកទ្រង់មហាមានព្រះព្រហ្មវិហារធម៌ [៩៦:៤] ព្រះដែលបានបង្ហាត់បង្រៀនដោយ
 ប៉ាកកា មានន័យថាអស់ឡោះហ្ន៎ وَعَزَّ وَجَلَّ បង្ហាត់មនុស្សឲ្យចេះអក្សរ កិច្ចការរបស់ពិភពលោកបានសម្រេច
 ដោយសារការសរសេរអក្សរនេះ ទាំងទិសខាងកើតនិងទិសខាងលិចរបស់ផែនដី ។" បន្ទាប់មក
 អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ មានព្រះបន្ទូលថា [៩៦:៦] ទេ មនុស្សហែបំពារបំពាន [៩៦:៧] ព្រោះគេគិតថាខ្លួនគេ
 មានធនធានគ្រប់គ្រាន់ដោយខ្លួនឯង អ៊ីម៉ា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "ពេលណាមនុស្ស[គិតថាខ្លួនឯង]មាន
 ធនធានគ្រប់គ្រាន់ដោយខ្លួនឯង ពេលនោះគេនឹងអសទ្ធា នឹងសង្កត់សង្កិន ហើយនឹងបដិសេធ ។
 [៩៦:៨] ការពិត និរុត្តន៍គឺឆ្ពោះទៅរាងព្រះម្ចាស់អ្នក ។"

قوله: "أَرَأَيْتَ الَّذِي يَنْهَى عَبْدًا إِذَا صَلَّى"، قَالَ: كَانَ الْوَلِيدُ بْنُ الْمُغِيرَةَ يَنْهَى النَّاسَ عَنِ الصَّلَاةِ، وَ أَنْ يُطَاعَ اللهُ وَ رَسُولُهُ، فَقَالَ اللهُ: "أَرَأَيْتَ الَّذِي يَنْهَى عَبْدًا إِذَا صَلَّى".

ព្រះបន្ទូលរបស់អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ [៩៦:៩] អ្នកបានឃើញទេ បុគ្គលដែលហាមឃាត់ [៩៦:១០] បាវបម្រើ
 ម្នាក់ពេលគេធ្វើនមស្ការ ? អ៊ីម៉ា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "អាល់-វាលីដូ ប៊ិន អាល់-មូត្តីរ៉ោះត្តី តែងតែហាម
 ឃាត់ប្រជារាស្ត្រធ្វើនមស្ការនិងស្តាប់បង្គាប់អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ និងព្រះសាស្តា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ ព្រះអង្គ وَعَزَّ وَجَلَّ ។ ដូច្នេះ
 អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ មានព្រះបន្ទូលថា [៩៦:៩] អ្នកបានឃើញទេ បុគ្គលដែលហាមឃាត់ [៩៦:១០] បាវ
 បម្រើម្នាក់ពេលគេធ្វើនមស្ការ ?"

قول الله عز و جل: "أَرَأَيْتَ إِنْ كَذَّبَ وَ تَوَلَّى أَمْ لَمْ يَعْلَمِ بِأَنَّ الله يَرَى كَلَّا لَئِنْ لَمْ يَنْتَه لَسَفَعًا بِالنَّاصِيَةِ" أَي لِنَاخِذِنَهُ بِالنَّاصِيَةِ، فَنَلْقِيهِ فِي النَّارِ.

ព្រះបន្ទូលអស់ឡោះហ្ន៎ وَعَزَّ وَجَلَّ [៩៦:១៣] អ្នកដឹងស្រាប់ហើយឬថាគេបដិសេធហើយគេចេញឬទេ ?
 [៩៦:១៤] គេមិនដឹងទេឬថាអស់ឡោះហ្ន៎ទ្រង់ទស្សនាការ ? [៩៦:១៥] ទេ បើគេមិនឈប់ទេ យើងនឹង
 ច្បាមសក់បង្ហើយក្បាលគេ ពោលគឺបុគ្គលនោះត្រូវចាប់បំបោយសក់លើបង្ហើយបោះទៅក្នុងភ្លើង
 នរក ។"

قوله: "فَلْيَدْعُ نَادِيَهُ" قَالَ: لَمَّا مَاتَ أَبُو طَالِبٍ، نَادَى أَبُو جَهْلٍ وَ الْوَلِيدُ عَلَيْهِمَا لَعَائِنُ اللهِ: هَلُمُوا فَأَقْتُلُوا مُحَمَّدًا، فَقَد مَاتَ الَّذِي كَانَ يَنْصُرُهُ، فَقَالَ اللهُ: "فَلْيَدْعُ نَادِيَهُ سَدْعُ الرِّبَابِيَّةِ"، قَالَ: كَمَا دَعَا إِلَى قَتْلِ رَسُولِ اللهِ (صَلَّى اللهُ عَلَيْهِ وَ آلِهِ)، حَتَّى أَيْضًا نَدَعُو الرِّبَابِيَّةَ.

ព្រះបន្ទូលរបស់អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ [៩៦:១៧] ចូរឲ្យគេហៅបនពួកគេមកចុះ អ៊ីម៉ា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖
 "ពេល អាប៊ូ គ្គីលីប صَلواتُ اللهِ عَلَيْهِ وَسَلَّمَ បានចូលទិវង្គត អាប៊ូ យ៉ាហ្គាល់ និង អាល់-វាលីដូ សូមអស់ឡោះហ្ន៎ وَعَزَّ وَجَلَّ ដាក់
 បណ្តាសាបុគ្គលទាំងពីររូបនេះ បានប្រកាសថា៖ "យើងទៅសម្លាប់មូហាំម៉ាដូ صَلواتُ اللهِ عَلَيْهِ وَسَلَّمَ ព្រោះអ្នក صَلواتُ اللهِ عَلَيْهِ وَسَلَّمَ ដែលតែង
 តែជួយគេ صَلواتُ اللهِ عَلَيْهِ وَسَلَّمَ បានស្លាប់ហើយ!" ដូច្នេះ អស់ឡោះហ្ន៎ وَعَزَّ وَجَلَّ មានព្រះបន្ទូលថា [៩៦:១៧] ចូរឲ្យគេហៅបន
 ពួកគេមកចុះ [៩៦:១៨] យើងនឹងហៅយមបាល (អាល់-ស្យាបាស៊ីយ៉ាស្តុគីឆ្នាំនរក) អ៊ីម៉ា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ មានវចនៈ
 ថា៖ "ដូច្នេះ បើគេប្រកាសឲ្យសម្លាប់ព្រះសាស្តា صَلواتُ اللهِ عَلَيْهِ وَسَلَّمَ យើងនឹងកោះហៅ អាល់-ស្យាបាស៊ីយ៉ាស្តុ ដែរ ។"

قُمْ قَالَ: "كَلَّا لَا تُطِغُهُ وَ اسْجُدْ وَ اقْتَرِبْ" أَي لَا يَطِيعُونَ لَمَّا دَعَاهُمْ إِلَيْهِ، لِأَنَّ رَسُولَ اللهِ (صَلَّى اللهُ عَلَيْهِ وَ آلِهِ) أَجَارُهُ مُطْعِمٌ بِنِ

عَدِيَّ بْنِ نَوْفَلِ بْنِ عَبْدِ مَنَافٍ وَ لَمْ يَجْسُرْ عَلَيْهِ أَحَدٌ. (الكافي الجزء: ٣ صَفْحَة : ٢٦٤ حَدِيث: ٣ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٦٩٧ حَدِيث ٩٩ / ١١٧٥٣)**

បន្ទាប់មក អាល់ឡេហ្គ័រីមានព្រះបន្ទូលថា [៩៦:១៩] ទេ ចូរអ្នកកុំតាមគេ ។ ចូរអ្នកក្រាបប្រណិប័តន៍ ចូរអ្នកខិតចូលជិត ។ ពោលគឺ ចូរអស់លោកកុំស្តាប់ឱវាទបុគ្គលនោះ ដែលប្រកាសឱ្យអស់លោក ប្រព្រឹត្តអំពើនោះ ព្រោះវិស្វលុលឡេហ្គ័រីត្រូវការពារដោយ ម៉ាត់អុំ ប៊ិន អ៊ូដៃ ប៊ិន ណេហ្គាល់ ប៊ិន អុប៊ុដ្វី ម៉ាណាហ្វ មិនមានអ្នកផ្សេងមានសមត្ថភាពអាចការពារបានដូចនេះទេ ។" (تفسير القمي 2: 430)

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ مُحَمَّدٍ، عَنْ سَهْلِ بْنِ زِيَادٍ، عَنِ الْوَشَاءِ، قَالَ: سَمِعْتُ الرِّضَا (عَلَيْهِ السَّلَامُ) يَقُولُ: «أَقْرَبُ مَا يَكُونُ الْعَبْدُ مِنَ اللَّهِ عَزَّ وَ جَلَّ وَ هُوَ سَاجِدٌ، وَ ذَلِكَ قَوْلُهُ عَزَّ وَ جَلَّ: ” وَ اسْجُدْ وَ اقْتَرِبْ“». (الكافي الجزء: ٣ صَفْحَة : ٢٦٤ حَدِيث: ٣ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٦٩٧ حَدِيث ٩٩ / ١١٧٥٤)**

មូហាំម៉ាដ្វី ប៊ិន យ៉ាក្កុត្វប [រាយការណ៍]តមកពី អុលី ប៊ិន មូហាំម៉ាដ្វី តមកពី សាស្ត្រ ប៊ិន ស៊ុយ៉ាដ្វី តមកពី អាល់-វ៉ាស្វាអ៊ី ដែលបានថាខ្ញុំបានឮ អាល់-វីដ្វី មានវចនៈថា៖ "ពេលដែលបាវបម្រើ បាននៅជិតអាល់ឡេហ្គ័រីបំផុត គឺពេលដែលបាវបម្រើនោះក្រាបប្រណិប័តន៍ នេះឯងព្រះបន្ទូលរបស់ ព្រះដ៏មានព្រះមហិទ្ធិប្បទិ ព្រះដ៏មហារុងរៀង គឺ [៩៦:១៩] ទេ ចូរអ្នកកុំតាមគេ ។ ចូរអ្នកក្រាប ប្រណិប័តន៍ ចូរអ្នកខិតចូលជិត ។" (الكافي 3: 264 / 3)

وَ قَالَ: إِنَّ عَلِيًّا عَلَيْهِ السَّلَامُ مَرَّ عَلَى رَجُلٍ وَ هُوَ يُصَلِّيهَا، فَقَالَ عَلِيُّ عَلَيْهِ السَّلَامُ مَا هَذِهِ الصَّلَاةُ؟ قَالَ: أَدْعُهَا يَا أَمِيرَ الْمُؤْمِنِينَ؟ فَقَالَ عَلِيُّ عَلَيْهِ السَّلَامُ: أَكُونُ أَنْتَهُي ”عَبْدًا إِذَا صَلَّى“؟ (تفسير نور الثقلين ج ٥ ص ٦١٠)

លោកបានថា អុលី បានជួបបុរសម្នាក់ដែលកំពុងស្លៀកស្លាត ។ អុលី មានវចនៈថា៖ "នេះ ស្លៀកស្លាតអ្វី?" បុរសនោះបានថា៖ "អាមីរុល-មុមីនីនី អ៊ីយ ទូលបង្គំគប្បីចោលស្លៀកស្លាតនេះឬទេ?" អុលី មានវចនៈថា៖ "ខ្ញុំនឹងទៅជាបុគ្គលដែលហាមឃាត់ [៩៦:១០] បាវបម្រើម្នាក់ពេលគេធ្វើ សមស្មារ?" (تفسير نور الثقلين ج ٥ ص ٩٠)

وَ قَدْ رَوَى عَنْ عَلِيٍّ عَلَيْهِ السَّلَامُ: أَنَّهُ خَرَجَ فِي يَوْمٍ عِيدٍ فَرَأَى أَنَسًا يُصَلُّونَ فَقَالَ: يَا أَيُّهَا النَّاسُ قَدْ شَهِدْنَا نَبِيَّ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ سَلَّمَ فِي مِثْلِ هَذَا الْيَوْمِ فَلَمْ يَكُنْ أَحَدٌ يُصَلِّي قَبْلَ الْعِيدِ - أَوْ قَالَ النَّبِيِّ - فَقَالَ رَجُلٌ: يَا أَمِيرَ الْمُؤْمِنِينَ أَلَا تَنْهَى أَنْ يُصَلُّوا قَبْلَ خُرُوجِ الْإِمَامِ؟ فَقَالَ: لَا أُرِيدُ أَنْ أَنْتَهُي ”عَبْدًا إِذَا صَلَّى“، وَ لَكِنَّا نَحْبُدُّهُمْ بِمَا شَهِدْنَا مِنَ النَّبِيِّ أَوْ كَمَا قَالَ. (تفسير نور الثقلين ج ٥ ص ٦١٠)

គេបានធ្វើសេចក្តីរាយការណ៍ពីអុលី ព្រះអង្គ បានចេញពីផ្ទះថ្ងៃអុដ្វី (ថ្ងៃបុណ្យ) ព្រះអង្គ បានឃើញបុរសម្នាក់កំពុងស្លៀកស្លាត ។ ព្រះអង្គ មានវចនៈថា៖ "ប្រជាកស្រុកអ៊ីយ! យើងបាន ឃើញវិស្វលុលឡេហ្គ័រីក្នុងថ្ងៃមួយដូចថ្ងៃនេះដែរ ។ មិនមានអ្នកណាម្នាក់ស្លៀកស្លាតមុនអុដ្វី ឬ[មុន] វិស្វលុលឡេហ្គ័រី[ប្រាប់]ទេ ។ បុរសនោះបានថា៖ "អាមីរុល-មុមីនីនី អ៊ីយ! ព្រះអង្គ ហាម

ឃាត់ទូលបង្គំមិនឲ្យស្លៀកខ្លាត់មុនអ៊ីម៉ាដឹកនាំស្លៀកខ្លាត់មកដល់ឬ ?" ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ " صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មិនចង់ហាយាត់បារបម្រើណាបំពេញស្លៀកខ្លាត់ទេ តែខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ប្រាប់ពួកគេនូវអ្វីដែលយើងបានឃើញផ្ទាល់ ក្នុងកមកពីរស៊ូលុលឡោះហ្ន៎ عَلَيْهِ وَالْآلِ وَسَلَّمَ ឬពីសម្តីរបស់ព្រះអង្គ عَلَيْهِ وَالْآلِ وَسَلَّمَ ។" (تفسير نور الثقلين) ៩៦ ហ្វាខ្លីស្រ ១២)

قال ابن عباس لما أتى ابو جهل رسول الله صلى الله عليه و آله و سلم فقال ابو جهل: أنت تهربي يا محمد فو الله لقد علمت ما بها أحد أكثر ناديا مني فأنزل الله سبحانه "فَلْيَدْعُ نَادِيَهُ". (تفسير نور الثقلين الجزء: ٥ صفحة : ٦١٠ حديث: ١٣)

អ៊ីបន្ត អាប់បាស់ បានថ្លែងថាកាល អាហ្វិ យ៉ុហ្គាល់ បានមករកវិស៊ូលុលឡោះហ្ន៎ عَلَيْهِ وَالْآلِ وَسَلَّمَ វិស៊ូលុលឡោះហ្ន៎ عَلَيْهِ وَالْآលِ وَسَلَّمَ បានស្តីបន្ទោសគាត់ ។ អាហ្វិ យ៉ុហ្គាល់ បានថា៖ "ម្យ៉ាងម៉េច عَلَيْهِ وَالْآلِ وَسَلَّمَ អើយ! លោក عَلَيْهِ وَالْآلِ وَسَلَّمَ ស្តីបន្ទោសខ្ញុំ ។ សូមស្រឡាញ់លើអស់ឡោះហ្ន៎ عَلَيْهِ وَالْآلِ وَسَلَّمَ លោក عَلَيْهِ وَالْآلِ وَسَلَّمَ ដឹងស្រាប់ហើយថាពុំមានអ្នកណាអាចប្រកាសហៅបក្សពួក បានច្រើនជាងខ្ញុំទេ ។" ដូច្នោះអស់ឡោះហ្ន៎ عَلَيْهِ وَالْآلِ وَسَلَّمَ ព្រះដ៏មហាខ្ពង់ខ្ពស់ បានបើកឲ្យដឹងថា [៩៦:១៧] ចូរឲ្យគេ ហៅបនពួកគេមកចុះ ។" (تفسير نور الثقلين)

في عَوَالِي اللَّغَايِ وَ رُوِيَ فِي الْحَدِيثِ: أَنَّهُ لَمَّا نَزَلَ قَوْلُهُ تَعَالَى: «وَأَسْجُدْ وَاقْتَرِبْ» سَجَدَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَ آله فَقَالَ فِي سُجُودِهِ: أَعُوذُ بِاللَّهِ بِرِضَاكَ مِنْ سَخَطِكَ وَ بِمَا فَاتَكَ مِنْ عُقُوبَتِكَ وَ أَعُوذُ بِكَ مِنْكَ حَتَّى لَا أُحْصِيَ ثَنَاءً عَلَيْكَ أَنْتَ كَمَا أَتَنَيْتَ عَلَيَّ نَفْسِكَ. (تفسير نور الثقلين ج ٥ ص ٦١٢ ح ٢٠)

នៅក្នុង[សាត្រា] "អាល់-ក្តីវាលី អាល់-ឡាអុលី" គេបានធ្វើសេចក្តីវាយការណ៍នៅក្នុងហ្វាខ្លីស្រមួយថា ពេលព្រះបន្ទូលរបស់ព្រះដ៏មហាខ្ពង់ខ្ពស់ ត្រូវដាក់ចុះមកថា [៩៦:១៩] ចូរអ្នកក្រាបប្រណិប័តន៍ ចូរអ្នក ខិតចូលជិត ។ វិស៊ូលុលឡោះហ្ន៎ عَلَيْهِ وَالْآلِ وَسَلَّمَ បានក្រាបប្រណិប័តន៍ ហើយមានវចនៈក្នុងពេលក្រាបប្រណិប័តន៍ នេះថា៖ "ទូលព្រះបង្គំជាខ្ញុំ عَلَيْهِ وَالْآلِ وَسَلَّمَ សូមចូលជិតអាស្រ័យក្នុងម្លប់ព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ អាស្រ័យលើសេចក្តីសព្វព្រះ ហាប្បទ័យព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ឲ្យបានរួចផុតពីព្រះពិរោធព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ និងចាកផុតពីទណ្ឌម្មព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ។ ទូលព្រះបង្គំ ជាខ្ញុំ عَلَيْهِ وَالْآលِ وَسَلَّمَ សូមជ្រកកោនក្នុងម្លប់ព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ឲ្យបានចាកផុតពីព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ដើម្បីកុំឲ្យទូលព្រះបង្គំជាខ្ញុំ عَلَيْهِ وَالْآលِ وَسَلَّمَ ត្រូវ ចោទប្រកាន់ក្នុងរឿងគោរពបូជាព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ នោះឡើយ ។ ព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ដូចដែលព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ថ្វាយសេចក្តី គោរពបូជាចំពោះព្រះអង្គ عَلَيْهِ وَالْآលِ وَسَلَّمَ ឯងនោះមែន ។" (تفسير نور الثقلين) ៩៦ ហ្វាខ្លីស្រ ២០)

* علي بن إبراهيم، في معنى السورة، قوله: [...] "أَرَأَيْتَ الَّذِي يَنْهَى * عَبْدًا إِذَا صَلَّى" قَالَ كَانَ الْوَلِيدُ بْنُ الْمُغِيرَةِ يَنْهَى النَّاسَ عَنِ الصَّلَاةِ، وَ أَنْ يُطَاعَ اللَّهُ وَ رَسُولُهُ، فَقَالَ اللَّهُ: "أَرَأَيْتَ الَّذِي يَنْهَى * عَبْدًا إِذَا صَلَّى". (تفسير القمّي الجزء: ٢ صفحة : ٤٣٠ ، البرهان في تفسير القرآن الجزء: ٥ : صفحة : ٦٩٧ حديث ٩٩ / ١١٧٥٣ ، بحار الأنوار ج ٩ ص ٢٥٢)

* អាលី ប៊ិន អ៊ីបរ៉ហ្វីម[មានប្រសាសន៍]អំពីនិយមរបស់សូរ៉េវ៉ា: ៩៦ ព្រះបន្ទូលអស់ឡោះហ្ន៎ عَلَيْهِ وَالْآលِ وَسَلَّمَ [៩៦:៩] អ្នកបានឃើញទេ បុគ្គលដែលហាមឃាត់ [៩៦:១០] បារបម្រើពេលគេធ្វើនិមស្តារ ? ថា៖ "អាល់-វាលីដូ ប៊ិន អាល់-មុគ្តីវ៉ា: ត្តុ ធ្លាប់តែហាមឃាត់ប្រជារាស្ត្រ មិនឲ្យស្លៀកខ្លាត់ទេ មិនឲ្យស្តាប់បង្គាប់អស់ឡោះហ្ន៎ عَلَيْهِ وَالْآលِ وَسَلَّمَ និងវិស៊ូលុលឡោះហ្ន៎ عَلَيْهِ وَالْآលِ وَسَلَّمَ ទេ ។ ដូច្នោះអស់ឡោះហ្ន៎ عَلَيْهِ وَالْآលِ وَسَلَّمَ មានព្រះរាជបន្ទូលថា៖ [៩៦:៩] អ្នកបានឃើញទេ បុគ្គលដែលហាមឃាត់ [៩៦:១០] បារបម្រើពេលគេធ្វើនិមស្តារ ?" (تفسير القمّي 2: 13/430)

* فِي مَنْ لَا يَخْضُرُهُ الْفَقِيهُ رَوَى عَبْدُ الْوَاحِدِ بْنُ الْمُخْتَارِ الْأَنْصَارِيُّ عَنْ أَبِي جَعْفَرٍ عَلَيْهِ السَّلَامُ قَالَ: سَأَلْتُهُ عَنْ صَلَاةِ الصُّحَى؟ فَقَالَ:
أَوَّلُ مَنْ صَلَّاهَا قَوْمُكَ، إِنَّهُمْ كَانُوا مِنَ الْغَافِلِينَ فَيُصَلُّونَهَا وَ لَمْ يُصَلِّهَا رَسُولُ اللَّهِ. (تفسير نور الثقلين ج ٥ ص ٦١٠)

* នៅក្នុង[សាត្រា] ម៉ាន់ ឡា យ៉ាស្ម័ន្តុរៈហ្គា អាល់-ហ្វាតិហ្គា អុប្បុល វ៉ាហ្គីដូ ប៊ិន អាល់-មុក្កាត អាល់-
អាន់ស្វីរី បានធ្វើសេចក្តីរាយការណ៍តមកពី អាចិ អុប្បុលឡោះហ្គា ^{صلوات الله عليه والسلام} ថាខ្ញុំបានសួរព្រះអង្គ ^{صلوات الله عليه والسلام} អំពី
ស្ត្រីឡាត្តុព្រឹក (មុនថ្ងៃត្រង់) ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "បុគ្គលដំបូងបង្អស់ដែលធ្វើស្ត្រីឡាត្តុគឺប្រជា
រាស្ត្ររបស់លោក ។ ពួកគេជាបុគ្គលដែលគ្មានការប្រុងប្រយ័ត្នខ្លួន ដូច្នោះពួកគេបានធ្វើស្ត្រីឡាត្តុនេះ ។
(تفسير نور الثقلين 5: 610) " រស្មីលុលឡោះហ្គា ^{صلوات الله عليه والسلام} មិនធ្វើស្ត្រីឡាត្តុនេះទេ ។"

* مُحَمَّدُ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدٍ عَنِ الْحُسَيْنِ بْنِ سَعِيدٍ عَنِ الْقَاسِمِ بْنِ مُحَمَّدٍ عَنِ عَلِيِّ بْنِ أَبِي حَمْزَةَ عَنْ أَبِي بَصِيرٍ قَالَ قَالَ: إِذَا فُرِيَ
شَيْءٌ مِنَ الْعَزَائِمِ الْأَرْبَعِ فَسَمِعْتَهَا فَاسْجُدْ وَ إِنْ كُنْتَ عَلَى غَيْرِ وَضُوءٍ وَ إِنْ كُنْتَ جُنُبًا وَ إِنْ كَانَتْ الْمَرْأَةُ لَا تُصَلِّي وَ سَائِرُ الْقُرْآنِ أَنْتَ
فِيهِ بِالْخِيَارِ إِنْ شِئْتَ سَجَدْتَ وَ إِنْ شِئْتَ لَمْ تَسْجُدْ . (الكافي الجزء ٣ صفحة ٣١٨)

* មូហាំម៉ាដូ ប៊ិន យ៉ាស្ម័ន្តុរៈហ្គា បានរាយការណ៍តមកពី អាល់-ហ្វាតិហ្គា ប៊ិន មូហាំម៉ាដូ តមកពី អាល់-ហ្វាតិហ្គា ប៊ិន
សាអ៊ីដូ តមកពី អាល់-ក្លីស៊ីម ប៊ិន មូហាំម៉ាដូ តមកពី អាល់-ហ្វាតិហ្គា ប៊ិន អាចិ ហ្វាស្វាសូ តមកពី អាចិ
បាស្មៀរដែលបាននិយាយថាព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពេលគេសូត្រអាយ៉ាស្ម័ន្តុណាមួយក្នុងចំណោម
អាយ៉ាស្ម័ន្តុប្តេជ្ញាទាំងបួន (៣២:១៥ ឬ ៤១:៣៨ ឬ ៥៣:៦២ ឬ ៩៦:១៩) ចូរក្រាបប្រណិប័តន៍ (ស្វ័យ្យដូ)
ទោះបីអស់លោកអត់ទឹកខ្លួនក៏ដោយ ទោះបីមានយូនុប (មិនជ្រះស្អាតផ្លូវភេទ) ក៏ដោយ ទោះបីអ្នកជា
ស្ត្រីមិនស្ត្រីឡាត្តុ[ដោយសារមានរដូវ]ក៏ដោយ ។ ចំណែកដំបូងទៅតែនៃគូរអាន អស់លោកមាន
ជម្រើស អាចស្វ័យ្យដូបានបើអស់លោកចង់ អាចមិនស្វ័យ្យដូបានបើអស់លោកចង់ ។" (41:36-38) (الكافي ٣)

* أَحْمَدُ بْنُ إِدْرِيسَ عَنْ أَحْمَدَ بْنِ مُحَمَّدٍ عَنِ الْحُسَيْنِ بْنِ سَعِيدٍ عَنِ فَضَالَةَ بْنِ أَيُّوبَ عَنِ الْحُسَيْنِ بْنِ عُمَانَ عَنْ سَمَاعَةَ عَنْ أَبِي بَصِيرٍ عَنِ
أبي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: إِنْ صَلَّيْتَ مَعَ قَوْمٍ فَقَرَأَ الْإِمَامُ «قِرَاءَةً بِاسْمِ رَبِّكَ الَّذِي خَلَقَ» أَوْ شَيْئًا مِنَ الْعَزَائِمِ وَ فَرَّغَ مِنْ قِرَاءَتِهِ وَ لَمْ
يَسْجُدْ فَأَوْمِ إِيمَاءً وَ الْخَائِضُ تَسْجُدُ إِذَا سَمِعْتَ السَّجْدَةَ. (الكافي ج ٣ ص ٣١٨)

* អាល់-ហ្វាតិហ្គា ប៊ិន អ៊ីដ្រីស [រាយការណ៍]តមកពី អាល់-ហ្វាតិហ្គា ប៊ិន មូហាំម៉ាដូ តមកពី អាល់-ហ្វាតិហ្គា ប៊ិន
សាអ៊ីដូ តមកពី ហ្វាដ្លីឡាសូ ប៊ិន អាយូប តមកពី អាល់-ហ្វាតិហ្គា ប៊ិន អ៊ីស្វាម៉ាន តមកពី សាម៉ាអុសូ ត
មកពី អាចិ បាស្មៀរ តមកពី អាចិ អុប្បុលឡោះហ្គា ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "បើអស់លោកស្ត្រីឡាត្តុ
ជាមួយមនុស្សមួយក្រុម បើអ្វីម៉ាដឹកនាំស្ត្រីឡាត្តុនោះសូត្រថា [៩៦:១] ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះ
ម្ចាស់អ្នកដែលបានបង្កើត (គឺសូរ្យវិញ្ញាណក្ខន្ធ អាល់-អុឡាក្កុំ) ឬសូត្រអ្វីមួយដែលនៅក្នុងក្នុងចំណោមអាយ៉ាស្ម័ន្តុ
ប្តេជ្ញា ហើយពេលសូត្រចប់មិនក្រាបប្រណិប័តន៍ទេ (មិនស្វ័យ្យដូទេ) ចូរអស់លោកធ្វើការក្រាប
ប្រណិប័តន៍ (ស្វ័យ្យដូ) ដោយកាយវិការនីមួយៗ ។ ស្ត្រីមានរដូវខែគប្បីក្រាបប្រណិប័តន៍ ពេលបានឮ
[អាយ៉ាស្ម័ន្តុ]សាច្ចុដ្ឋាសូ (អាយ៉ាស្ម័ន្តុប្តេជ្ញា) ។" (318: 3) (الكافي 3)

* جَمَاعَةٌ عَنْ أَحْمَدَ بْنِ مُحَمَّدٍ بْنِ عَيْسَى عَنِ الْحُسَيْنِ بْنِ سَعِيدٍ عَنِ النَّضْرِ بْنِ سُوَيْدٍ عَنِ عَبْدِ اللَّهِ بْنِ سِنَانٍ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ

قَالَ: إِذَا قَرَأْتَ شَيْئًا مِنَ الْعَزَائِمِ الَّتِي يُسَجَّدُ فِيهَا فَلَا تُكَبِّرْ قَبْلَ سُجُودِكَ وَ لَكِنْ تُكَبِّرْ حِينَ تَرْفَعُ رَأْسَكَ

* មនុស្សមួយក្រុម(ពាយការណ៍)តមកពី អាស៊ីម៉ាដូ ប៊ិន មូហាំម៉ាដូ ប៊ិន អ៊ីសា តមកពី អាល់-ហ្វ្រៃសែន ប៊ិន សាអ៊ីដូ តមកពី អាល់-ណាដ្វារ ប៊ិន ស៊ីអ៊ីដូ តមកពី អាប់ឌុលឡោះហ្វា ប៊ិន ស៊ីណាន តមកពី អាចូ អាប់ឌុលឡោះហ្វា صَلَوَاتُ اللَّهِ عَلَيْهِمُ وَالسَّلَامُ ដែលមានរចនៈថា៖ "កាលណាអស់លោកសូត្រអ្វីដែលនៅក្នុងចំណោម អាយ៉ាស៊ុប្តេដ្វាមានស៊ីយ្យដូនៅក្នុងនោះ[តម្រូវឲ្យស៊ីយ្យដូ] ចូរកុំសូត្រ តាក់បៀរ មុនអស់លោកស៊ីយ្យដូ តែ ចូរសូត្រ តាក់បៀរ ពេលអស់លោកដើបក្បាលឡើងវិញ ។

وَالْعَزَائِمُ أَرْبَعٌ حَمَّ السَّجْدَةِ وَ تَنْزِيلُ وَ النَّجْمُ وَ إِقْرَأُ بِاسْمِ رَبِّكَ. (الكافي ج ٣ ص ٣١٧)

អាយ៉ាស៊ុប្តេដ្វា (អាយ៉ាស៊ុតម្រូវឲ្យស៊ីយ្យដូ) មានបួនគឺ៖ ហ្វា មីម (ស៊ីរ៉េត្ត ៣២:១៥) អាល់-សាច្ចុដ្វាស៊ុ, តាន់ស្ត្រីល (ស៊ីរ៉េត្ត ៤១:៣៨), អាន់-ណាច្ចុម (ស៊ីរ៉េត្ត ៥៣:៦២), ចូរអ្នកសូត្រ ក្នុងព្រះនាមព្រះម្ចាស់ អ្នកដែលបានបង្កើត (ស៊ីរ៉េត្ត ៩៦:១៩) ។" (الكافي 3: 317)

ពាក្យរាយ

- ការពារខ្លួនពេលដើរសមុទ្រ ឲ្យសូត្រសូរ៉េត្ត ៩៦ ។ ៣
- សូរ៉េត្តដំបូងបង្អស់ដែលត្រូវបើកឲ្យដឹងគឺ សូរ៉េត្ត ៩៦ ។..... ៤
- សូរ៉េត្តដែលត្រូវបើកឲ្យដឹងក្រោយបង្អស់គឺសូរ៉េត្ត ១១០ ។ ៤
- អាល់-មូហ្សាស្វល់ គឺសូរ៉េត្ត ៤៧, ៥០, ១១០ ។..... ៣
- អាយ៉ាស៊ុប្តេដ្ឋាទាំងបួន (៣២:១៥ ឬ ៤១:៣៨ ឬ ៥៣:៦២ ឬ ៩៦:១៩) ។ ១០